

សារលិខិតរបស់សាលាក្រុងជុំវិញ COVID-19 ៖ ថ្ងៃទី ២៤ មិន ២០២០

លោកអភិបាល Arrigo និងអង្គភាពសេវាសុខភាពសាធារណៈ

ជំរុញឲ្យប្រជាជនស្នាក់នៅផ្ទះជាផ្លូវការ

ថ្ងៃទី ២៤ មិនា ២០២០ - ក្រុមឆ្លើយតបរហ័សប្រចាំក្រុង Revere នៅបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយ និងពន្លឺតការរីករាលដាលនៃជំងឺ COVID-19។ ហើយបានរៀបចំវិធានការរួចជាស្រេចដើម្បីទប់ទល់នឹងការឆ្លងនានា។

កាលពីថ្ងៃចន្ទកន្លងទៅ លោកអភិបាល Arrigo បានចូលរួមសន្និសីទសារព័ត៌មាន ជាមួយប្រធានប៉ូលីស លោក James Guido ប្រធានផ្នែកអគ្គិភ័យ លោក Christopher Bright និងប្រធានក្រុមឆ្លើយតបរហ័ស លោក Kim Hanton ដើម្បីរៀបរាប់ពីមធ្យោបាយកាត់បន្ថយល្បឿននៃការរីករាលដាលនៃមេរោគ ហើយស្នើឲ្យប្រជាជនស្នាក់នៅផ្ទះ តាមការណែនាំរបស់នាយកដ្ឋានសុខភាពសាធារណៈ។

គិតត្រឹមថ្ងៃទី ២៤ ខែ មិនា ២០២០ នេះ មានអ្នកឆ្លង COVID-19 ចំនួន ១៦ ករណីហើយ ក្នុងក្រុង Revere។ អាជ្ញាធរបានធ្វើការប៉ាន់ស្មានថា ចំនួនអ្នកឆ្លងអាចមានច្រើនជាងនេះ។ ក្រុមប្រឹក្សាសុខភាពរបស់ Revere កំពុងធ្វើការតាមដាន និងស្វែងរកអ្នកដែលធ្លាប់មានទំនាក់ទំនងផ្ទាល់ ឬប៉ះពាល់ជាមួយអ្នកឆ្លងទាំងនេះ ដើម្បីធ្វើតេស្តរកមេរោគ។ ប្រសិនបើក្រុមប្រឹក្សាសុខភាព មិនបានទាក់ទងទៅអ្នកទេ បានន័យថាអ្នកមិនត្រូវបានសង្ស័យថាឆ្លងជំងឺឡើយ។

“កាលពីថ្ងៃអង្គារ យើងរកឃើញថា អ្នកឆ្លងជំងឺ COVID-19 មានការកើនឡើងទ្វេដងក្នុងតែរយៈពេលមួយយប់ប៉ុណ្ណោះ។ នៅពេលនេះ យើងចង់ប្រកាសឲ្យអ្នករស់នៅ Revere ទាំងអស់ ចូលរួមជាមួយពួកយើង ដើម្បីកាត់បន្ថយល្បឿននៃការឆ្លងបន្តទៅទៀត។ មិនថាអ្នកមានវ័យប៉ុណ្ណា ឬមានស្ថានភាពសុខភាពយ៉ាងណានោះទេ ជំងឺវិក្កកទាំងអស់គ្នា ពិតជាមានតម្លៃណាស់សម្រាប់សហគមន៍យើង។ ដូច្នេះដើម្បីការពារខ្លួនអ្នក និងមនុស្សជុំវិញខ្លួន សូមស្នាក់នៅផ្ទះតាមដែលអាចធ្វើបាន”។ លោកអភិបាល Arrigo និយាយ។

កាលពីថ្ងៃចន្ទ លោកអភិបាល Baker បានបញ្ជាឲ្យអ្នកនាយកដ្ឋានសុខភាពសាធារណៈ ធ្វើសេចក្តីណែនាំឲ្យអ្នកនៅក្នុងក្រុងទាំងអស់ “ស្នាក់នៅផ្ទះ” និងហាមមិនឲ្យមានការជួបជុំលើសពីមនុស្ស ១០ នាក់។ សេចក្តីណែនាំនេះ នឹងដំណើរការពេលនេះ រហូតដល់ថ្ងៃទៅ ៧ មេសា។ ការស្នាក់នៅផ្ទះ មានន័យថាអ្នកត្រូវចៀវវាងការធ្វើដំណើរ និងផ្អាកសកម្មភាពណាដែលមិនចាំបាច់ ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ។ ប្រជាជនដែលមានអាយុលើសពី ៧០ ជាមួយស្ថានភាពសុខភាពធម្មតា ត្រូវកាត់បន្ថយការជួប ឬស្និទ្ធស្នាលជាមួយមនុស្សទូទៅតាមដែលអាចធ្វើបាន។

លោកអភិបាលក៏បានបញ្ជាឱ្យហាងទំនិញនានា និងអាជីវកម្មណាដែលផ្តល់សេវាកម្មមិនចាំបាច់ បិទដំណើរការ រហូតដល់ថ្ងៃទី ៧ មេសា ផងដែរ។ ហាងលក់គ្រឿងទេស អាហារ ហាងលក់ថ្នាំពេទ្យ និងសេវាកម្មផ្នែកវេជ្ជ សាស្ត្រ នឹងនៅតែបន្តដំណើរការដដែល។ ព័ត៌មានពីហាងដែលមានភាពចាំបាច់ និងអាចដំណើរការអាចរកបាន នៅ mass.gov/covid19 ។

អភិបាលក្រុង Arrigo និងសមាជិកនៃក្រុមឆ្លើយតបរបស់នៅតែបន្តមានកិច្ចប្រជុំរៀងរាល់ថ្ងៃ ដើម្បី សង្ខេបស្ថានភាព។ មន្ត្រីនានាទីក្រុង និងក្រុមសហព័ន្ធក៏ចូលរួមក្នុងការសង្ខេបស្ថានភាពប្រចាំថ្ងៃ នេះ ដើម្បីសម្របសម្រួល និងរកមធ្យោបាយដោះស្រាយបញ្ហាផ្ទៃក្នុង។ ការអាប់ដេតទាំងអស់ នឹងត្រូវ បានចែកចាយជាទៀងទាត់នៅគេហទំព័រ Revere.org និងតាមបណ្តាញសង្គម។

សេវាសន្តិសុខសាធារណៈ

- ក្រុមប៉ូលីស និងអ្នកពន្លត់អគ្គិភ័យរបស់ Revere នៅបន្តផ្តល់សេវាកម្ម 24/7 ដើម្បីដោះស្រាយនៅ បញ្ហាអសន្តិសុខនានា។
- សុខភាពរបស់ក្រុមប៉ូលីស និងអ្នកពន្លត់អគ្គិភ័យ អាចនឹងមានការប្រឈមខ្លាំងក្នុងដំណាក់កាលនេះ។ អង្គភាពទាំង២ កំពុងចាត់វិធានការតទល់នឹងមេរោគ ហើយស្នើសុំឱ្យប្រជាជនធ្វើនូវរឿងមួយចំនួនដូច ជា៖
 - សូមកុំឱ្យកូនៗរបស់អ្នក ចេញមកលេងនៅខាងក្រៅជាមួយមិត្តរបស់គេ។ នេះជាហេតុផល ដែល សាលាត្រូវបានបិទដោយសារមូលហេតុ មិនចង់ឱ្យក្មេងៗនៅជុំគ្នា។
 - សូមកុំឆោឡោទិញអាហារ ឬសាំងដើម្បីស្តុកទុក។ ហាង និងសេវាទាំងនេះ នឹងនៅបើកនៅ ឡើយ។ សូមទិញទំនិញតាមធម្មតា ដើម្បីចៀសវាងការប្រមូលផ្តុំ។
 - សកម្មភាព ឬការងារណាដែលមិនចាំបាច់ ត្រូវបានផ្អាកដំណើរការ។ ពលរដ្ឋទាំងអស់មិនត្រូវ ចូលទៅស្ថានីយ៍ ឬកន្លែងណាមួយឡើយ បើមិនចាំបាច់។
 - អ្នកអាចហៅទូរសព្ទទៅប៉ូលីសប្រចាំក្រុង Revere តាមអនឡាញនៅ ReverePolice.gov ឬ តាមលេខ 781-284-1212។ សម្រាប់ករណីដែលមិនបន្ទាន់ អ្នកអាចទាក់ទងមក 781-286-8311។

សេវាកម្មរបស់ក្រុង

- លោកអភិបាលក្រុង Arrigo ប្រកាសពីភាពអាសន្ន នៅក្នុងក្រុង Revere កាលពីថ្ងៃ ១៩ មិនា ២០២០។

- សេវាកម្មមូលដ្ឋានរបស់ទីក្រុងដែលផ្តល់ដោយប៉ូលីស Revere អគ្គិភ័យ EMS មន្ទីរសាធារណការ និង Revere 311 នឹងបន្តផ្តល់ជូនប្រជាពលរដ្ឋ ដោយគ្មានការរំខានណាមួយឡើយ។
- អ្នករស់នៅ Revere គួរតែ Subscribe សេវាបញ្ជូនព័ត៌មានតាមអ៊ីម៉ែល និងសារជាអក្សរតាម revere.org/coronavirus ដើម្បីទទួលបានព័ត៌មានថ្មីៗ។
- Revere 311 នៅតែមានបុគ្គលិក ចាំឆ្លើយសំណួរ ឬដោះស្រាយកង្វល់ផ្សេងៗជូនប្រជាពលរដ្ឋ។ សូមទាក់ទងមកកាន់ 311 ឬ 781-286-8311 ឬអ៊ីម៉ែលមក Revere311@revere.org ។
- អាគារសាធារណៈក្នុងទីក្រុងទាំងអស់ត្រូវបានបិទ រហូតដល់មានការជូនដំណឹងបន្ថែម។ សេវាកម្មនានានៅតែផ្តល់ប្រជាជនតាមគេហទំព័រ Revere.org ។
- រាល់សួនច្បារ និងសួនកុមារទាំងអស់ត្រូវបានបិទ រហូតដល់ថ្ងៃជូនដំណឹងបន្ថែម។
- សាលារដ្ឋនៅក្នុងក្រុង Revere នឹងមានចែកអាហារខ្ទប់ សម្រាប់សិស្សទាំងអស់ និងគ្រូសារ។ អាហារពេលព្រឹក និងថ្ងៃត្រង់ នឹងចែកជូនដល់កុមារដែលត្រូវការពីចន្ទ ដល់សុក្រ ពីម៉ោង ១០ ដល់ ១១ ព្រឹក និងម៉ោង ១១ ដល់១ ថ្ងៃត្រង់។
- អ្នកអាចស្វែងរកបណ្តាញផ្តល់ជំនួយទៅមកនៅលើ Revere.org ។ នៅទីនោះ អ្នកអាចរកបានជំនួយយ៉ាងទូលំទូលាយ ឬក្រុមទាំងផ្នែកចំណីអាហារ សេវាថែទាំសុខភាព សេវាធ្វើដំណើរ សិទ្ធិជ្រកកោន និងសេវាផ្សេងៗទៀត។ ព័ត៌មានទាក់ទងនឹងសេវាទាំងនេះ នឹងមានការអាប់ដេតជារៀងរាល់ថ្ងៃនៅម៉ោង ៤ ល្ងាច។
- ទីក្រុង Revere បានបង្កើត [ទំព័រ](#) មួយ ដែលបង្ហាញព័ត៌មានពីដំណោះស្រាយ និងជំនួយទៅដល់អ្នកដែលបានរងផលប៉ះពាល់ ដូចជាអាជីវកម្មខ្នាតតូច នយោជក អាជីវកម្មមិនយកប្រាក់ចំណេញ និងកម្មករ។ ទំព័រនេះនឹងមានការអាប់ដេតជាប្រចាំថ្ងៃ រាល់ពេលដែលអ្វីៗមានការប្រែប្រួល។
- ក្រុមស្ម័គ្រចិត្ត [volunteer database](#) នឹងបើករាល់ថ្ងៃសុក្រ សម្រាប់អ្នកដែលចង់រកកម្លាំង ឬជំនួយក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខ។ អ្នកដែលបានចុះឈ្មោះធ្វើជាអ្នកស្ម័គ្រចិត្តរួច នឹងមានក្រុមការងារទាក់ទងទៅឆាប់ៗ ក្រោយបំពេញឯកសារគ្រប់គ្រាន់។

សកម្មភាពដែលអ្នករស់នៅក្នុងក្រុង Revere ត្រូវធ្វើ៖

តាមរយៈការណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ [Centers for Disease Control](#) បានប្រាប់ពីវិធីងាយៗមួយចំនួនដើម្បីការពារខ្លួនពីវីរុសកូរ៉ូណាមាន៖ លាងដៃឲ្យបានញឹកញាប់ ជៀសវាងការនៅជិតអ្នកដែលឈឺ ត្រូវស្ទាក់នៅផ្ទះពេលឈឺ ខ្ទប់មាត់ពេលក្អក និងកណ្តាស់ សម្អាតដៃ និងរំងាប់មេរោគលើរបស់ដែលអ្នកប៉ះព្រឹកញាប់។

ការត្រៀមលក្ខណៈត្រាអាសន្ន៖

ក្រុមសុវត្ថិភាព និងសុខភាពសាធារណៈនៃទីក្រុង Revere កំពុងចូលរួមនៅក្នុងការធ្វើសេចក្តីវាយការណ៍ជារៀងរាល់ទាត់ជាមួយអាជ្ញាធរគ្រប់គ្រងភាពអាសន្ននៃរដ្ឋ Massachusetts ហើយបានត្រៀមបញ្ជូនអ្នកស្ម័គ្រចិត្តបន្ទាន់ទៅក្នុងទីក្រុងតាមតម្រូវការ។